

សុន្ទរកថា

**សម្តេចពិជ័យសេនា ឆៀ បាល្ល័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា**

ផ្លែឧត្តម

ពិធីប្រគល់ទទួលផែនទីឋានលេខាត្រូវដែនគោក ខ្នាត ១/២៥ ០០០

រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

ថ្ងៃព្រហស្បតិ៍ ៩កើត ខែកទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

វិមានសន្តិភាព ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

- អរគុណសន្តិភាព !
- អរគុណនយោបាយ ឈ្នះ ឈ្នះ !
- ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!
- ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល !
- ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកនៃអង្គពិធីទាំងមូល !

ថ្ងៃនេះ ខ្ញុំមានមោទនភាព និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យខ្ញុំធ្វើជាអធិបតីក្នុងពិធីប្រគល់ទទួលផែនទីឋានលេខាត្រូវដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនទៅស្ថាបនិកពាក់ព័ន្ធទុកប្រើប្រាស់ជាអចិន្ត្រៃយ៍ ទៅតាមវិស័យរបស់ខ្លួនតាមការចាំបាច់ នាពេលនេះ ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន រដ្ឋបាលមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចដំណើរការរៀបចំការងារនេះ នាពេលកន្លងមក ។ ដូចដែលឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានជម្រាបជូនច្បាស់ហើយថា ផែនទីឋានលេខាត្រូវដែនខ្នាត១/២៥ ០០០នេះ ជាផែនទីបង្ហាញពីលទ្ធផលប្រមាណជា៨៤% ដែលកម្ពុជា និងវៀតណាមសម្រេចបានលើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលផលិតឡើងតាមបែបបច្ចេកវិទ្យាថ្មីទំនើប មានភាពជាក់លាក់ ហើយខ្សែព្រំដែននៅលើផែនទីនេះ ត្រឹមត្រូវតាមខ្សែព្រំដែនដូចមាននៅលើផែនទីបានខ្នាត១/១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន លើកលែងតែតំបន់មួយចំនួនដែលពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម បាននិងកំពុងរស់នៅដាំដុះអាស្រ័យផលមិនស្របតាមខ្សែព្រំដែនផែនទីបានតែប៉ុណ្ណោះ ដោយហេតុថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ឯកភាពគ្នារក្សាទុកដីទាំងនោះជូនពលរដ្ឋឲ្យបន្តរស់នៅ និងកាន់កាប់ជាបន្តទៀត ដោយយកគោលការណ៍ដោះដូរដី មួយស្មើមួយ ឈរលើស្មារតីគោរពផលប្រយោជន៍គ្នា និងសុខដុមរមនារបស់ពលរដ្ឋទាំងសងខាងខ្សែព្រំដែន ។

យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ក្លឹក្លាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរកដំណោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង គឺចរចាដោយសន្តិវិធី ដោយហ្មត់ចត់ ច្បាស់លាស់ និងម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពេញលេញ

លេញ តាមគោលការណ៍ខ្សែព្រំដែនមិនកែប្រែក្រោយកម្ពុជាបានឯករាជ្យ។ ផែនទីដែលដាក់ជូនអង្គពិធីបានឃើញនាពេលនេះ ជាសមិទ្ធផលដ៏ធំធេង និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ ទោះបីជាការងារនេះ មិនទាន់បញ្ចប់បាន១០០%ក្តី ក៏ជាការបោះជំហានទៅមុខគួរឲ្យមានការគោរពបំផុត ហើយសមិទ្ធផលនេះ កើតចេញពីការស្វែងរកដំណោះស្រាយរួមប្រកបដោយភាគភាព ក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំរវាងកម្ពុជា និងវៀតណាម។ ជាការពិត ប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ យើងនឹងនៅតែបន្តមានទំនាស់ព្រំដែនមិនដាច់ស្រេច រាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយ ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងមិនអាចកើតមានឡើយ ។ ជាការចាំបាច់ កម្ពុជាត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដែលជាការរួមចំណែកដ៏ធំធេងមិនត្រឹមតែលើការងារព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែបានជួយបង្កើន និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ។ ទន្ទឹមនឹងការបោះបង្គោលព្រំដែននៅតាមព្រំដែន រាជរដ្ឋាភិបាលកំពុងតែបន្តផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍន៍នៅតាមព្រំដែន ហើយកិច្ចការនេះ យើងបាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ក្នុងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រវ៉ាត់ព្រំដែន ការបង្កើតទីផ្សារ និងតំបន់ផលិតកម្ម ដើម្បីឈានទៅដល់ការបន្តអភិវឌ្ឍរួមគ្នានៅតាមបណ្តោយព្រំដែន ដែលទីបំផុតប្រជាជននឹងទទួលបាននូវផលប្រយោជន៍ពីកិច្ចការអភិវឌ្ឍន៍ទាំងអស់នេះ យ៉ាងពិតប្រាកដ។

- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !

ធ្លៀតក្នុងឱកាសនេះ អនុញ្ញាតឲ្យខ្ញុំសូមលើកឡើងបន្តិច ទាក់ទិនទៅនឹងបញ្ហាព្រំដែននេះ ។ បញ្ហាព្រំដែនជាបញ្ហាអធិបតេយ្យជាតិ ជាអាយុជីវិតរបស់ជាតិ ដែលតម្រូវឲ្យយើងធ្វើការងារនេះ ឲ្យបានហ្មត់ចត់ជាទីបំផុត និងអាចទទួលយកបានចំពោះគ្រប់មជ្ឈដ្ឋាន ។ ប៉ុន្តែដោយសារការងារនេះសំខាន់ ទើបចេះតែមានការយកបញ្ហានេះ ធ្វើជាឈ្នាននយោបាយបង្កឲ្យមានវិនាសកម្ម ជាបន្តបន្ទាប់ ។ ជាក់ស្តែង មានការសិក្សាខ្លះបង្ហាញថាគ្រាន់តែក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ មានសង្គ្រាមប្រមាណជាង៨០០ករណីនៅលើពិភពលោក គឺកើតឡើងដោយសារតែបញ្ហាព្រំដែននេះឯង ។ ដូច្នេះ បញ្ហានេះមិនមែនសាមញ្ញពេកទេ ហើយក៏មិនមែនជាបញ្ហាដែលយើងចេះតែអាចយកទៅដើរនិយាយដោយគ្មានមូលហេតុ គ្មានលិខិតបទដ្ឋានគតិយុត្តនោះបានឡើយ ។

ដោយឡែក នៅកម្ពុជាក៏មិនសូវខុសគ្នាប៉ុន្មានដែរ ក្នុងរបត់នយោបាយជាបន្តបន្ទាប់បញ្ហាព្រំដែនតែងត្រូវបានគេយកមកធ្វើអាជីវកម្មនយោបាយ ផ្សព្វផ្សាយរឿងប្រឌិត ដើម្បីរកងចំណេញនយោបាយ ដែលនាំឲ្យបញ្ហាព្រំដែនក្លាយទៅជាបញ្ហារើសអើងពូជសាសន៍ និងឈានទៅរកសង្គ្រាមផងដែរ។ ចំពោះបញ្ហានេះ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា** ធ្លាប់បានអញ្ជើញទៅធ្វើការបំភ្លឺ និងបកស្រាយនៅរដ្ឋសភាជាតិយ៉ាងច្បាស់លាស់រួចមកហើយ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ និងថ្ងៃករណី និងអធិប្បាយបំភ្លឺជូនជនរួមជាតិ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ជាដើម ។ ក្នុងនោះ **សម្តេចតេជោ នាយករដ្ឋមន្ត្រី** បានបកស្រាយយ៉ាងច្បាស់អំពីបច្ចេកទេសដែលប្រើអំពីទិដ្ឋភាពច្បាប់ ប្រវត្តិសាស្ត្រ និងការការពារអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្កើតខ្សែព្រំដែនមួយ ដែលជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ។

ប៉ុន្តែគួរឲ្យសោកស្តាយ ដែលយើងនៅតែឃើញមានមជ្ឈដ្ឋានមួយចំនួនតូចនៅតែមិនទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយបែរជាទៅបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំភ័ន្តសាធារណមតិជាតិ អន្តរជាតិ ក្នុងការរកងចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួនទៅវិញ ។ សកម្មភាពទាំងនេះ គឺមានគោលដៅប្រជាកិច្ចិតិយ៉ាងច្បាស់ ហើយមិនមានការបកស្រាយ និងទប់ស្កាត់ទេ គឺជាហានិភ័យមួយដែលអាចនាំឲ្យមានសង្គ្រាមផងក៏ថាបាន ដែលនឹងបង្កជាវិនាសកម្មដល់ប្រទេសជាតិ និងប្រជាជន ។

ទោះជាយ៉ាងនេះក្តីរាជរដ្ឋាភិបាលមិនថយក្រោយទេ ក្នុងការកសាងព្រំដែនមួយដែលមានភាពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសស្របតាមច្បាប់ជាតិ គាំទ្រដោយច្បាប់អន្តរជាតិ និងរក្សាបាននូវអធិបតេយ្យជាតិ ។ ម្យ៉ាងទៀត រឿងព្រំដែនតម្រូវឲ្យមានការចរចាទ្វេភាគី ហើយយើងមិនអាចទៅធ្វើរឿងនេះឯកតោភាគីបានឡើយ ហើយកម្ពុជាផ្ទាល់ក៏ធ្លាប់ជួបបញ្ហាបណ្តាលមកពីករណីដែនទីឯកតោភាគី ក្នុងប្រវត្តិសាស្ត្ររបស់យើងតាំងពីសម័យមុនជាបន្តបន្ទាប់មក ។ ដូច្នេះការងារនេះ គឺត្រូវឲ្យមានការប្តឹងថ្លែងពិចារណាខ្លាំងណាស់ រវាងកត្តាទាំងអស់ខាងលើនេះ ។ ក្នុងន័យនេះ ខ្ញុំសូមថ្លែងការកោតសរសើរចំពោះគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលខិតខំប្រឹងប្រែងចរចា ដើម្បីផលប្រយោជន៍ជាតិធ្វើយ៉ាងណា ឲ្យសម្រេចបានផែនទី ដែលយើងកំពុងរៀបចំពិធីប្រគល់ ទទួលនៅថ្ងៃនេះ ។

បើទោះបីជាផែនទីនេះតំណាងឲ្យការបោះបង្គោលព្រំដែនដែលមិនទាន់គ្រប់១០០%ក្តី ក៏ចំនួនប្រមាណ៨៤%នេះគឺជាសមិទ្ធផលមួយគួរជាទីមោទនៈ ។ ព្រំដែនកម្ពុជាសម័យទំនើប គឺត្រូវបានកំណត់ ប៉ុន្តែជាខ្សែព្រំដែនទូទៅប៉ុណ្ណោះ ហើយបង្គោលព្រំដែនជាក់ស្តែង គឺពុំទាន់បានបោះក្នុងចំនួនច្រើនដូចពេលនេះឡើយ ។ ផែនទីបច្ចុប្បន្ននេះ ជាផែនទីទំនើបសម័យឌីជីថល“៤.០” បង្គោលនីមួយៗមានភ្ជាប់ឈើប ដែលបង្ហាញពីទីតាំងភូមិសាស្ត្រ បង្ហាញច្បាស់លាស់នូវខ្សែព្រំដែន បង្គោលព្រំដែន រួមនឹងស្ថានភាពភូមិសាស្ត្រលើដីជាក់ស្តែងយ៉ាងជាក់លាក់ ដែលងាយស្រួលក្នុងការប្រើប្រាស់ ក្នុងពេលដែលផែនទីបានខ្នាត១/១០០ ០០០ គឺមានត្រឹមតែខ្សែព្រំដែនទូទៅប៉ុណ្ណោះ ។

ការកំណត់ព្រំដែនបានច្បាស់លាស់ ស្របតាមលក្ខណៈបច្ចេកទេស រក្សាបាននូវអធិបតេយ្យភាព និងមានការសហការពីភាគីពាក់ព័ន្ធ និងប្រទេសជិតខាង គឺមានសារៈសំខាន់ណាស់ ក្នុងការកសាងព្រំដែនមួយ ដែលជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលទាំងនេះគឺជាគ្រឹះសម្រាប់នាំឲ្យមានសន្តិភាព និងការអភិវឌ្ឍន៍នៅតាមព្រំដែន ។

ប៉ុន្តែយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ អ្នកនយោបាយប្រឆាំង និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តធ្វើជាមិនដឹងមិនយល់ដដែល និងបានលើកយកបញ្ហាព្រំដែនមកធ្វើជាអាជីវកម្មជាថ្មីម្តងហើយម្តងទៀត ពួកគេបន្តយោសនាបំផុសបំផុល បំភ្លៃ បំភ្លើស និងកាឡែការពិត សភាពការណ៍ទាក់ទងនឹងបញ្ហាព្រំដែនជាមួយវៀតណាម ប្រកបដោយឧបាយកលទុច្ចរិត ឥតអៀនខ្មាស់ ក្នុងគោលដៅបង្កើតឲ្យមានការភាន់ច្រឡំ និងការយល់ដឹងមិនត្រឹមត្រូវលើបញ្ហាព្រំដែននេះ ហើយបោកបញ្ឆោតធ្វើអាជីវកម្មលើទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ចំពោះជាតិមាតុភូមិជាទីស្នេហារបស់ខ្លួន ដើម្បីកេងយកផលចំណេញនយោបាយ ដោយមិនខ្វាយខ្វល់ និងគ្មានការទទួលខុសត្រូវ ចំពោះជោគវាសនា និងផលប្រយោជន៍របស់ប្រទេសជាតិឡើយ ។

រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវឆន្ទៈស្នេហាជាតិ ស្មារតីនៃការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករ ក្នុងការធានាការពារឲ្យបានដាច់ខាតនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី បានចាត់វិធានការបន្ទាន់ និងចាំបាច់នានាក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពច្បាប់បច្ចេកទេស និងនយោបាយការទូត ដើម្បី ៖

- ទី១៖** ធានាតម្លាភាពចំពោះប្រជាជាតិទាំងមូល និងបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀត អំពីភាពហ្មត់ចត់ ភាពត្រឹមត្រូវពិតប្រាកដ និងការទទួលខុសត្រូវខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការរៀបចំ និងការអនុវត្តការងាររបស់ខ្លួន ក្នុងការកំណត់ និងការបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសជិតខាង ។
- ទី២៖** បញ្ចៀស និងបញ្ចប់នូវការញុះញង់ដោយគ្មានការទទួលខុសត្រូវ និងមិនក្រែងរអែងលើការបំពារបំពានច្បាប់សំដៅបង្កើតស្មារតីជាតិនិយមជ្រុល ធ្វើឲ្យមានការបែកបាក់ជាតិ និងបង្កើតភាពភ័ន្តច្រឡំ នៅក្នុងចំណោមសាធារណៈមតិជាតិ និងអន្តរជាតិ ដើម្បីកេងចំណេញខាងនយោបាយ ដោយមជ្ឈដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលជាប្រការអាចបង្កើតគ្រោះមហន្តរាយដ៏ធំធេង សម្រាប់កម្ពុជាទាំងមូល ព្រមទាំងសម្រាប់សុខសន្តិភាពរវាងកម្ពុជា ជាមួយប្រទេសជិតខាងក្នុងតំបន់ ។

ទី៣៖ បញ្ជាក់ជាថ្មីម្តងហើយម្តងទៀត អំពីការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយមួយចំនួន សំដៅកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង ។

- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !

កម្ពុជាអាចកសាងបាននូវសមិទ្ធផលនៅពេលនេះបាន ក៏ដោយសារស្ថានភាពប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងទឹកដីទាំងស្រុង អាស្រ័យដោយនយោបាយឈ្នះ ឈ្នះ ដែលបានកសាង និងដឹកនាំអនុវត្តផ្ទាល់ដោយស្ថាបនិក មគ្គុទ្ទេសក៍ឯក **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា** ដើម្បីបង្រួបបង្រួមផ្សះផ្សារជាតិ ធ្វើឲ្យភាគីប្រដាប់អាវុធនានា ដែលធ្លាប់ច្បាំងគ្នាមករួមរស់ជាមួយគ្នាដោយសេចក្តីសុខសាន្តវិញ ។

សមិទ្ធផលនេះ បានអនុញ្ញាតឲ្យយើងកសាងបាននូវព្រំដែនសុខសន្តិភាព ព្រំដែនស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិទាំងមូល ដែលយើងទាំងអស់គ្នាសូមសម្តែងនូវការដឹងគុណ និងសូមអរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា** ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានមោទនភាព ដែលយើងអាចទម្លុះនូវការលំបាក និងស្ទើរតែបញ្ចប់ទាំងស្រុងការធ្វើព្រំដែនគោករវាងកម្ពុជា និងវៀតណាម ។ ខ្ញុំសូមកោតសរសើរវាយតម្លៃខ្ពស់ដោយស្មោះ ចំពោះវិវាទ ការពុះពារ តស៊ូ ប្តូរផ្តាច់ និងលះបង់ខ្ពស់របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក្រុមបច្ចេកទេសព្រំដែន ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីនៅជាប់ព្រំដែនគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ ដែលខិតខំបំពេញការងារជាប្រវត្តិសាស្ត្រនេះ ដោយជោគជ័យ ។

ជាមួយនឹងសមិទ្ធផលសម្រេចបានខាងលើ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់អនុសាសន៍ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានភារកិច្ចពាក់ព័ន្ធ ដូចតទៅ ៖

១. ខិតខំរួមគ្នាបំពេញភារកិច្ចដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រ ក្នុងការបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកដែលនៅសល់ ឲ្យបានបញ្ចប់ជាស្ថាពរ តាមការណែនាំរបស់រាជរដ្ឋាភិបាល បានដាក់ចេញក្នុងគោលបំណងបន្តពង្រឹងបន្ថែមទៀត នូវកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃយើង ។

២. គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីដែលទទួលបានផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០នេះ សូមថែរក្សាឲ្យបានគង់វង្សយូរឆ្នាំ និងយកទៅប្រើប្រាស់ដោយស្មារតីទទួលខុសត្រូវក្នុងការបម្រើប្រយោជន៍ជាតិមាតុភូមិនៃយើងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមជាមួយគ្នា ថែរក្សាបង្គោលព្រំដែនឱ្យបានល្អ ស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍជាតិ និងនិរន្តរ៍ ដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិតរៀងទៅ ។

៣. ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា ចំពោះជនទាំងឡាយណា ក្រុមណាម្នាក់ ឬគណបក្សណាមួយ ដែលបង្កើតព័ត៌មានក្លែងក្លាយ មានសកម្មភាពប្រើប្រាស់ប្រជាភិថុតិ មានការញុះញង់ ដែលបង្កអស្ថិរភាពនយោបាយ ឬចលនាក្នុងសង្គម នាំឲ្យគ្រោះថ្នាក់ប្រទេសជាតិ និងប្រជាជន តាមរយៈការធ្វើឲ្យបែកបាក់សាមគ្គីជាតិ និងឯកភាពជាតិ បង្កឲ្យមានអារិភាពជាតិសាសន៍ និងការបង្កប្រឆាំងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងអ្នកជិតខាងល្អជាប់ព្រំដែនគ្នា។

ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរព្រាប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមអរគុណ !